

KHMER BALLOT LABELS AND TITLES AND SUMMARIES

**SUBJECT TO COURT
ORDERED CHANGES**

ស្នាមសន្លឹកឆ្នោត

អនុញ្ញាតឱ្យចេញសញ្ញាប័ណ្ណកម្មវិធីលំនៅឋានកម្ចីសមរម្យ។ លក្ខន្តិកៈនីតិបញ្ញត្តិ។
អនុញ្ញាតឱ្យចេញសញ្ញាប័ណ្ណកាតព្វកិច្ចទូទៅរបស់រដ្ឋចំនួន \$11.25 ពាន់លានដុល្លារសម្រាប់
កម្មវិធីលំនៅឋានកម្ចីសមរម្យ រួមមានលំនៅឋានជួលសម្រាប់ច្រើនគ្រួសារ, ប្រាក់កម្ចីទិញផ្ទះ
សម្រាប់អតីតយុទ្ធជន, លំនៅឋានគាំទ្រ, ការថែរក្សាការពារលំនៅឋានកម្ចីសមរម្យដែល
មានស្រាប់ និងជំនួយសម្រាប់ការបង់ប្រាក់កក់ដំបូង។ **ផលប៉ះពាល់សារពើពន្ធ៖** ការកើនឡើង
ចំណាយរបស់រដ្ឋពី \$500 លានដុល្លារ ទៅ \$600 លានដុល្លារក្នុងមួយឆ្នាំក្នុងរយៈពេលប្រហែល 25
ឆ្នាំ ដើម្បីសងសញ្ញាប័ណ្ណលំនៅឋាននេះវិញ។ **អ្នកគាំទ្រ៖** US Vets; CA Federation of Teachers;
Self-Help for the Elderly; Habitat for Humanity CA; CA Alliance of Child & Family Services
អ្នកប្រឆាំង៖ មិនបានដាក់បញ្ជូន

ចំណងជើង និងសេចក្តីសង្ខេបលើសន្តិកន្លែក

អនុញ្ញាតឱ្យចេញសញ្ញាប័ណ្ណកម្ចីសម្រាប់កម្មវិធីលំនៅឋានតម្លៃសមរម្យ។ លក្ខន្តិកៈនីតិបញ្ញត្តិ។

- អនុញ្ញាតឱ្យចេញសញ្ញាប័ណ្ណកាកបាទក្រហមចូលទៅរបស់រដ្ឋចំនួន \$11.25 ពាន់លានដុល្លារ សម្រាប់កម្មវិធីលំនៅឋានតម្លៃសមរម្យ រួមមានសម្រាប់អតិថិជនជននៅរដ្ឋ California និងដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍លំនៅឋានដែលស្វែងរកឥណទានពន្ធរបស់ សហព័ន្ធ។
- បែងចែកមូលនិធិ៖
 - \$5.1 ពាន់លានដុល្លារដើម្បីសាងសង់ និងស្តារឡើងវិញនូវលំនៅឋានជួល សម្រាប់ច្រើនគ្រួសារ
 - \$2.1 ពាន់លានដុល្លារ ដើម្បីទិញយក ស្តារឡើងវិញ ឬថែរក្សាការពារលំនៅឋាន តម្លៃសមរម្យ និងផ្តល់លំនៅឋានគាំទ្រសម្រាប់អ្នកដែលកំពុងជួបប្រទះបញ្ហា គ្មានផ្ទះសម្បែង
 - \$1.25 ពាន់លានដុល្លារសម្រាប់ប្រាក់កម្ចីទិញផ្ទះដែលផ្តល់មូលនិធិដោយរដ្ឋសម្រាប់ អតិថិជនជនក្នុងរដ្ឋ California
 - \$1.1 ពាន់លានដុល្លារសម្រាប់ជំនួយកម្មសិទ្ធិផ្ទះ និងការបង់ប្រាក់កក់ដំបូង
 - \$1 ពាន់លានដុល្លារសម្រាប់លំនៅឋានកម្មករចម្ការ កុលសម្ព័ន្ធ និងសិស្ស-និស្សិត
 - \$500 លានដុល្លារសម្រាប់ហេដ្ឋារចនាសម្ព័ន្ធលំនៅឋាន និង
 - \$200 លានដុល្លារ ដើម្បីគាំទ្រដល់កម្មវិធីលំនៅឋានក្នុងមូលដ្ឋាន។

សេចក្តីសង្ខេបនៃការប៉ាន់ប្រមាណរបស់អ្នកវិភាគនីតិបញ្ញត្តិអំពីផលប៉ះពាល់សារពើពន្ធ របស់រដ្ឋាភិបាលមូលដ្ឋាន និងរដ្ឋ៖

- ការចំណាយរបស់រដ្ឋកើនឡើងពី \$500 ដល់ \$600 លានដុល្លារជារៀងរាល់ឆ្នាំ សម្រាប់រយៈពេលប្រហែល 25 ឆ្នាំ ដើម្បីសងសញ្ញាប័ណ្ណកម្ចីលំនៅឋាន។

ការប៉ាន់ស្មានតម្លៃមូលបត្របំណុលរដ្ឋ	
បានអនុញ្ញាតឱ្យប្រាក់ថ្មីចំនួន	\$11.25 ពាន់លានដុល្លារដុល្លារ
ស្តង់ដារប្រចាំឆ្នាំដើម្បីសងសញ្ញាប័ណ្ណកម្ចី	\$500 លានដុល្លារទៅ \$600 លានដុល្លារ
រយៈពេលសងក្រឡប់មកវិញដែលអាចមានលទ្ធភាពគឺ	25 ឆ្នាំ
ប្រភពនៃការសងក្រឡប់មកវិញ	ប្រាក់ចំណូលពន្ធទូទៅ
* សំណើលេខ 1 រួមបញ្ចូលទាំងនីតិប្រាក់ \$1.25 ពាន់លានដុល្លារសម្រាប់កម្មវិធីលំនៅឋានអតិថិជនជន។ ការប្តូរប្រាក់នេះនឹងមិនបណ្តាលឱ្យមានការចំណាយប៉ាន់ស្មានរបស់រដ្ឋនោះទេ។	

ស្នាកសន្លឹកឆ្នោត

បង្កើនមូលនិធិបម្រុងទុកសម្រាប់គ្រោះអាសន្នរបស់រដ្ឋ។ វិសោធនកម្មរដ្ឋធម្មនុញ្ញនីតិបញ្ញត្តិ។
បង្កើនមូលនិធិបម្រុងទុកសម្រាប់គ្រោះអាសន្នរបស់រដ្ឋ California ដែលត្រូវបានអនុម័តដោយ
អ្នកបោះឆ្នោតក្នុងឆ្នាំ 2014 ដើម្បីផ្តល់ហិរញ្ញប្បទានសម្រាប់ការអប់រំ ការថែទាំសុខភាព
សុវត្ថិភាពសាធារណៈ និងសេវាសំខាន់ៗផ្សេងទៀតក្នុងអំឡុងពេលសេដ្ឋកិច្ចធ្លាក់ចុះ។ **ផល**
ប៉ះពាល់សារពើពន្ធ៖ ថវិកាបម្រុងរបស់រដ្ឋនឹងមានអត្រាខ្ពស់ជាងមុន។ **អ្នកគាំទ្រ៖** CA
Professional Firefighters; LA Chamber of Commerce; Gavin Newsom; Xavier Becerra;
Assemblymember Jesse Gabriel **អ្នកប្រឆាំង៖** មិនបានដាក់បញ្ចូល

ចំណងជើង និងសេចក្តីសង្ខេបលើសន្តិកម្ម

បង្កើនមូលនិធិបម្រុងទុកសម្រាប់ក្រាហ្វសន្តរបស់រដ្ឋ។ វិសោធនកម្មរដ្ឋធម្មនុញ្ញនីតិបញ្ញត្តិ។

- បង្កើនមូលនិធិបម្រុងទុកសម្រាប់ក្រាហ្វសន្តរបស់រដ្ឋ California ដែលត្រូវបានអនុម័តដោយអ្នកបោះឆ្នោតក្នុងឆ្នាំ 2014 ដើម្បីផ្តល់ហិរញ្ញប្បទានសម្រាប់ការអប់រំ ការថែទាំសុខភាព សុវត្ថិភាព សាធារណៈ និងសេវាសំខាន់ៗផ្សេងទៀតក្នុងអំឡុងពេលសេដ្ឋកិច្ចធ្លាក់ចុះ។
- ដំឡើងកម្រិតនៃថវិកាបម្រុងទុកពី 10% ទៅ 20% នៃប្រាក់ចំណូលមូលនិធិទូទៅ ដោយកម្រិតមានការសន្សំរហូតទាល់តែសមតុល្យរបស់មូលនិធិស្មើនឹង 20% នៃមូលនិធិទូទៅ។
- កម្រិតមានការសន្សំបន្ថែមនៅក្នុងឆ្នាំណាដែលមានចំណូលលើពន្ធមានអត្រាខ្ពស់។
- បង្កើនថវិកាបម្រុងដែលមានស្រាប់សម្រាប់ការអប់រំ បំណុលរដ្ឋ និងកាតព្វកិច្ចប្រាក់សោធននិវត្តន៍។

សេចក្តីសង្ខេបនៃការប៉ាន់ប្រមាណរបស់អ្នកវិភាគនីតិបញ្ញត្តិអំពីផលប៉ះពាល់សារពើពន្ធ របស់រដ្ឋាភិបាលមូលដ្ឋាន និងរដ្ឋ៖

- កម្រិតថវិកាបម្រុងរបស់រដ្ឋនឹងខ្ពស់ជាងមុន។

ស្ថាប័នស្តីទាក់ទង

ផ្តល់ហិរញ្ញប្បទានជាអចិន្ត្រៃយ៍សម្រាប់សាលារៀន និងការថែទាំសុខភាព
តាមរយៈការបន្តសុពលភាពនៃពន្ធដែលមានស្រាប់លើអ្នកមានប្រាក់ចំណូលខ្ពស់។
វិសោធនកម្មរដ្ឋធម្មនុញ្ញតាមរយៈគំនិតផ្តួចផ្តើម។ ធ្វើឱ្យអត្រាពន្ធដែលត្រូវបានអនុម័តដោយអ្នកបោះឆ្នោតដែលមានស្រាប់ក្លាយជាអចិន្ត្រៃយ៍សម្រាប់បុគ្គលទាំងឡាយណាដែលរកប្រាក់ចំណូលបានលើសពី \$371,000 ដុល្លារ (កែតម្រូវប្រចាំឆ្នាំទៅតាមអត្រាអតិ ផល)។
បែងចែកចំណូលពន្ធទៅឱ្យការអប់រំសាធារណៈ។ **ផលប៉ះពាល់សារពើពន្ធរក្សាបាននូវចំណូលពន្ធលើប្រាក់ចំណូលរបស់រដ្ឋប្រចាំឆ្នាំចំនួនពី \$5 ពាន់លានដុល្លារ ទៅ \$15 ពាន់លានដុល្លារ**
តាមរយៈការធ្វើឱ្យការដំឡើងពន្ធបណ្តោះអាសន្នលើអ្នករកប្រាក់ចំណូលខ្ពស់ក្លាយជាអចិន្ត្រៃយ៍ ជំនួសឱ្យការទុកឱ្យផុតកំណត់នៅឆ្នាំ 2031។ **អ្នកគាំទ្រ៖** California Teachers Association; CA School Nurses Organization; California State PTA; Planned Parenthood Affiliates of CA
អ្នកប្រឆាំង៖ California Taxpayers Association; Family Business Association of California; California Hispanic Chambers of Commerce

ចំណងជើង និងសេចក្តីសង្ខេបលើសន្លឹកឆ្នោត

**ផ្តល់ហិរញ្ញប្បទានជាអចិន្ត្រៃយ៍សម្រាប់សាលារៀន និងការថែទាំសុខភាព
តាមរយៈការបន្តសុពលភាពនៃពន្ធដែលមានស្រាប់លើអ្នកមានប្រាក់ចំណូលខ្ពស់។
វិសោធនកម្មរដ្ឋធម្មនុញ្ញតាមរយៈគំនិតផ្តួចផ្តើម។**

- ធ្វើឱ្យអត្រាពន្ធឆ្នាំ 2012 ដែលមានស្រាប់ និងត្រូវបានអនុម័តដោយអ្នកបោះឆ្នោតក្លាយជាអចិន្ត្រៃយ៍សម្រាប់ប្រជាពលរដ្ឋនៃរដ្ឋ California ដែលមានប្រាក់ចំណូលខ្ពស់ ដែលបច្ចុប្បន្នត្រូវបានកំណត់ឱ្យផុតកំណត់នៅឆ្នាំ 2031។
- អត្រាទាំងនេះអនុវត្តចំពោះប្រាក់ចំណូលដែលលើសពីប្រហែលទឹកប្រាក់ \$371,000 ដុល្លារ សម្រាប់អ្នកដាក់ពាក្យម្នាក់ឯង ទឹកប្រាក់ \$742,000 ដុល្លារ សម្រាប់អ្នកដាក់ពាក្យរួមគ្នា និងទឹកប្រាក់ \$505,000 ដុល្លារ សម្រាប់មេគ្រួសារ (កម្រិតឆ្នាំ 2025 ដោយកែតម្រូវប្រចាំឆ្នាំ ទៅតាមអត្រាអតិផរណា)។
- បែងចែកចំណូលពន្ធចំនួន 89% ទៅឱ្យសាលារៀនចាប់ពីកម្រិតមធ្យមសិក្សាដល់ថ្នាក់ទី 12 និង 11% ទៅឱ្យមហាវិទ្យាល័យសហគមន៍។
- អនុញ្ញាតឱ្យក្រុមប្រឹក្សាភិបាលសាលារៀនក្នុងមូលដ្ឋានម្រេចចិត្តលើរបៀបប្រើប្រាស់ចំណូល ទាំងនេះ និងហាមឃាត់ការប្រើប្រាស់សម្រាប់ផ្លែចំណាយរដ្ឋបាល។
- បង្កើនចំណូលមូលនិធិទូទៅដែលមានសម្រាប់ការថែទាំសុខភាព ថវិកាបម្រុង និងកម្មវិធីផ្សេងៗទៀត។

**សេចក្តីសង្ខេបនៃការប៉ាន់ប្រមាណរបស់អ្នកវិភាគនីតិបញ្ញត្តិអំពីផលប៉ះពាល់សារពើពន្ធ
របស់រដ្ឋាភិបាលមូលដ្ឋាន និងរដ្ឋ៖**

- រក្សាបាននូវចំណូលពន្ធលើប្រាក់ចំណូលរបស់រដ្ឋប្រចាំឆ្នាំចំនួនពី \$5 ពាន់លានដុល្លារ ទៅ \$15 ពាន់លានដុល្លារតាមរយៈការធ្វើឱ្យការដំឡើងពន្ធបណ្តោះអាសន្នលើអ្នករកប្រាក់ចំណូលខ្ពស់ ក្លាយជាអចិន្ត្រៃយ៍ ជំនួសឱ្យការទុកឱ្យផុតកំណត់នៅឆ្នាំ 2031។

ស្លាកស្នើកន្លែង

លុបចោលការហាមឃាត់ចំពោះការផ្តល់ហិរញ្ញប្បទានសាធារណៈ សម្រាប់យុទ្ធនាការបោះឆ្នោត។
លក្ខន្តិកៈនីតិបញ្ញត្តិ។ លុបចោលការហាមឃាត់ចំពោះរដ្ឋាភិបាលរដ្ឋនិងមូលដ្ឋានក្នុងការផ្តល់ហិរ
ញ្ញប្បទានសាធារណៈសម្រាប់យុទ្ធនាការបោះឆ្នោតរបស់បេក្ខជនកម្មវិធីផ្តល់ហិរញ្ញប្បទានសាធា
រណៈអាចនឹងមិនត្រូវប្រើប្រាស់មូលនិធិដែលត្រូវបានបម្រុងទុកសម្រាប់ការអប់រំ ការដឹកជញ្ជូន
ឬសុវត្ថិភាពសាធារណៈឡើយ។ ផលប៉ះពាល់សារពើពន្ធ៖ ថ្លៃចំណាយបន្តបន្ទាប់របស់រដ្ឋចំនួនពីររយ
រយពាន់ដុល្លារក្នុងមួយឆ្នាំសម្រាប់គណៈកម្មការអនុវត្តនយោបាយដោយយុត្តិធម៌ដើម្បីឆ្លើយ
សំណួរនានាពីរដ្ឋាភិបាលរដ្ឋនិងថ្នាក់មូលដ្ឋានអំពីកម្មវិធីហិរញ្ញប្បទានសាធារណៈសម្រាប់យុទ្ធនា
ការសាធារណៈ។ អ្នកគាំទ្រ៖ League of Women Voters of CA; California Nurses Association;
Mental Health Advocacy; Social Security Works; Consumer Watchdog អ្នកប្រឆាំង៖ California
Taxpayers Assn; Howard Jarvis Taxpayers Assn; Family Business Assn of California; United
Latinos Action

ចំណងជើង និងសេចក្តីសង្ខេបលើសន្តិកភ័យ

**លុបចោលការហាមឃាត់ចំពោះការផ្តល់ហិរញ្ញប្បទានសាធារណៈ សម្រាប់យុទ្ធនាការបោះឆ្នោត។
លក្ខន្តិកៈនីតិបញ្ញត្តិ។**

- ច្បាប់បញ្ញត្តិហាមឃាត់រដ្ឋាភិបាលរដ្ឋ និងរដ្ឋបាលថ្នាក់មូលដ្ឋានមិនឱ្យប្រើប្រាស់មូលនិធិសាធារណៈសម្រាប់យុទ្ធនាការបោះឆ្នោតឡើយ លើកលែងតែនៅក្នុងទីក្រុង និងខោនធីដែលមានលក្ខន្តិកៈ។
- វិធានការនេះលុបចោលការហាមឃាត់នោះ ហើយអនុញ្ញាតឱ្យរដ្ឋាភិបាលរដ្ឋ និងរដ្ឋាភិបាលថ្នាក់មូលដ្ឋានបង្កើតកម្មវិធីហិរញ្ញប្បទានសាធារណៈសម្រាប់យុទ្ធនាការសាធារណៈសម្រាប់បេក្ខជនទាំងឡាយណាដែលយល់ព្រមតាមដែនកំណត់នៃការចំណាយដែលបានបញ្ជាក់និងត្រូវតាមលក្ខខណ្ឌវិនិច្ឆ័យនៃការមានសិទ្ធិ។
- ហាមឃាត់កម្មវិធីផ្តល់ហិរញ្ញប្បទានសាធារណៈមិនឱ្យប្រើប្រាស់មូលនិធិដែលត្រូវបានបម្រុងទុកសម្រាប់ការអប់រំ ការដឹកជញ្ជូន ឬសុវត្ថិភាពសាធារណៈ។
- ហាមឃាត់បេក្ខជនមិនឱ្យប្រើប្រាស់មូលនិធិសាធារណៈសម្រាប់ថ្លៃចំណាយលើការការពារតាមផ្លូវច្បាប់ ការពិន័យ ឬការសងគ្រឿងប្រកបដោយហេតុផលកម្មវិធីផ្តល់ខ្លួនដល់យុទ្ធនាការ
- ដំឡើងប្រាក់ពិន័យអតិបរមាឡើងបីដងសម្រាប់ការផ្តល់វិភាគទានយុទ្ធនាការដោយបណ្តាអង្គភាពបរទេស។

**សេចក្តីសង្ខេបនៃការប៉ាន់ប្រមាណរបស់អ្នកវិភាគនីតិបញ្ញត្តិអំពីផលប៉ះពាល់សារពើពន្ធ
របស់រដ្ឋាភិបាលមូលដ្ឋាន និងរដ្ឋ៖**

- ថ្លៃចំណាយបន្តបន្ទាប់របស់រដ្ឋចំនួនពីររយពាន់ដុល្លារក្នុងមួយឆ្នាំ សម្រាប់គណៈកម្មការអនុវត្តនយោបាយដោយយុត្តិធម៌ ដើម្បីឆ្លើយសំណួរនានាពីរដ្ឋាភិបាលរដ្ឋ និងថ្នាក់មូលដ្ឋាន អំពីកម្មវិធីហិរញ្ញប្បទាន សាធារណៈសម្រាប់យុទ្ធនាការសាធារណៈ។

ស្ថាប័នស្តីកន្លែង

ផ្តាស់ប្តូរនីតិវិធីនៃការបោះឆ្នោតដកហូតតំណែងសម្រាប់មន្ត្រីទូទាំងរដ្ឋ។ វិសោធនកម្ម
រដ្ឋធម្មនុញ្ញនីតិបញ្ញត្តិ។ នៅក្រោមច្បាប់បច្ចុប្បន្ន អ្នកបោះឆ្នោតធ្វើការបោះឆ្នោត
ជ្រើសរើសបេក្ខជនជំនួសក្នុងពេលតែមួយជាមួយនឹងការបោះឆ្នោតដកហូតតំណែង។
ផ្ទុយទៅវិញ វិធានការនេះបំពេញមុខតំណែងដែលទំនេរពីការដកហូតតំណែងតាមរយៈ
ការបោះឆ្នោតពិសេសជាបន្តបន្ទាប់ ឬតាមរយៈការតែងតាំង។ ផលប៉ះពាល់លើ
សារពើពន្ធ៖ មិនទាន់ដឹងពីផលប៉ះពាល់លើសារពើពន្ធសុទ្ធនៅឡើយ។ ក្នុងករណី
មានការដកហូតតំណែង អាចមានការសន្សំសំចៃ ឬផ្តៃចំណាយរាប់លានដុល្លារក្នុង
ការចាត់ចែងរៀបចំការបោះឆ្នោតដោយអាស្រ័យលើមុខតំណែងដែលត្រូវដកហូត។
អ្នកគាំទ្រ៖ មិនបានដាក់បញ្ជូន អ្នកប្រឆាំង៖ មិនបានដាក់បញ្ជូន

ចំណងជើង និងសេចក្តីសង្ខេបលើសន្តិកម្ម

**ផ្លាស់ប្តូរនីតិវិធីនៃការបោះឆ្នោតដកហូតតំណែងសម្រាប់មន្ត្រីទូទាំងរដ្ឋ។ វិសោធនកម្មរដ្ឋធម្មនុញ្ញ
នីតិបញ្ញត្តិ។**

- នៅក្រោមច្បាប់បច្ចុប្បន្ន អ្នកបោះឆ្នោតសម្រេចចិត្តនៅក្នុងការបោះឆ្នោតជាមួយគ្នា
នោះថា គឺ (1) ត្រូវដកហូតតំណែងមន្ត្រីរដ្ឋដែរឬទេ និង (2) នរណា នឹងមកជំនួសមន្ត្រីរូប
នោះ ប្រសិនបើត្រូវបានដកហូត តំណែង។
- នៅក្រោមវិធានការនេះ៖
 - ប្រសិនបើអភិបាលរដ្ឋត្រូវបានដកហូតតំណែងអភិបាលរដ្ឋរងនឹងក្លាយជាអភិបាល
រដ្ឋសម្រាប់អាណត្តិដែលនៅសេសសល់រហូតទាល់តែអ្នកបន្តតំណែងត្រូវបាន
បោះឆ្នោតជ្រើសរើស។
 - សម្រាប់មន្ត្រីដែលត្រូវដកហូតតំណែងផ្សេងទៀតទាំងអស់ មុខតំណែងនោះនឹងត្រូវ
ទុកនៅទំនេរ រហូតទាល់តែត្រូវបានបំពេញដោយការបោះឆ្នោតពិសេសនាពេល
បន្តបន្ទាប់ ឬការតែងតាំង ដូចដែលបានបញ្ជាក់នៅក្នុងច្បាប់ដែល
ចូលជាធរមាន និង
 - មន្ត្រីដែលត្រូវបានដកហូតតំណែងអាចនឹងឈរឈ្មោះជាបេក្ខជននៅក្នុងការ
បោះឆ្នោត ពិសេសដើម្បីបំពេញមុខតំណែងនោះបាន។

**សេចក្តីសង្ខេបនៃការជាន់ប្រមាណរបស់អ្នកវិភាគនីតិបញ្ញត្តិអំពីផលប៉ះពាល់សារពើពន្ធ
របស់រដ្ឋាភិបាល មូលដ្ឋាន និងរដ្ឋ៖**

- មិនទាន់ដឹងពីផលប៉ះពាល់សារពើពន្ធសុទ្ធនៅឡើយទេ។ លទ្ធភាពនៃការសន្សំសំចៃ
ឬថ្លៃចំណាយរបស់រដ្ឋាភិបាលរដ្ឋនិងរដ្ឋាភិបាលមូលដ្ឋាននូវចំនួនទឹកប្រាក់រាប់លានដុល្លារ
ក្នុងការចាត់ចែងរៀបចំការបោះឆ្នោតដកហូតតំណែង។ ថ្លៃចំណាយឬការសន្សំសំចៃទាំង
នេះនឹងកើតមានឡើងក្នុងករណីកម្រ ហើយអាស្រ័យលើមុខតំណែងដែលត្រូវដកហូត
និងភាពញឹកញាប់នៃការដកហូតតំណែងដែលកើតឡើង។

ស្លាកស្លឹកឆ្នោត

បង្កើតកម្មវិធីកម្ចីសម្រាប់អ្នកទិញដែលមានប្រាក់ចំណូលមធ្យមសម្រាប់ផ្ទះថ្មីដែលស្របតាម
លក្ខខណ្ឌកំណត់។ លក្ខន្តិកៈតាមរយៈគំនិតផ្តួចផ្តើម។ អនុញ្ញាតឱ្យចេញសញ្ញាប័ណ្ណកម្ចីចំនួន \$25
ពាន់លានដុល្លារ ដើម្បីផ្តល់ជូនអ្នកទិញដែលគ្រប់លក្ខខណ្ឌនៃប្រាក់កម្ចីទិញផ្ទះដែលមានអត្រា
ការប្រាក់ថេរ រហូតដល់ 17% នៃកម្លៃទិញផ្ទះដែលទើបសាងសង់ថ្មី ដែលមានតម្លៃក្រោមប្រហែល
\$1.5 លានដុល្លារ។ អ្នកខ្ចីត្រូវតែជាប្រជាពលរដ្ឋនៃរដ្ឋ California ចូលរស់នៅក្នុងផ្ទះនោះផ្ទាល់
ត្រូវនឹងដែនកំណត់នៃប្រាក់ចំណូល និងបង់ប្រាក់កក់ដំបូងយ៉ាងហោចណាស់ 3%។ សញ្ញាប័ណ្ណ
កម្ចីត្រូវសងមកវិញតាមរយៈការបង់ប្រាក់កម្ចីទិញផ្ទះ មិនមែនសងដោយរដ្ឋនោះទេ។
ផលប៉ះពាល់សារពើពន្ធ៖ មិនមានផ្លែចំណាយផ្ទាល់របស់រដ្ឋ ឬរបស់ថ្នាក់មូលដ្ឋានឡើយ។
អ្នកគាំទ្រ៖ United Nurses Associations of California; California Conference of Carpenters;
California State Treasurer Fiona Ma **អ្នកប្រឆាំង៖** មិនបានដាក់បញ្ជូន

ចំណងជើង និងសេចក្តីសង្ខេបលើសន្លឹកឆ្នោត

បង្កើតកម្មវិធីកម្ចីសម្រាប់អ្នកទិញដែលមានប្រាក់ចំណូលមធ្យម សម្រាប់ផ្ទះថ្មីដែលស្របតាមលក្ខខណ្ឌកំណត់។ លក្ខន្តិកៈតាមរយៈគំនិតផ្តួចផ្តើម។

- អនុញ្ញាតឱ្យចេញសញ្ញាប័ណ្ណកម្ចីរហូតដល់ \$25 ពាន់លានដុល្លារ ដើម្បីផ្តល់ជូនអ្នកទិញដែលគ្រប់លក្ខខណ្ឌនូវប្រាក់កម្ចីទិញផ្ទះដែលមានអត្រាការប្រាក់ថេរ រហូតដល់ 17% នៃតម្លៃទិញផ្ទះនៃ “ផ្ទះថ្មីដែលស្របតាមលក្ខខណ្ឌកំណត់” (ការសាងសង់ថ្មី ឬការលក់លើកដំបូងនៃអចលនទ្រព្យមិនមែនសម្រាប់ស្នាក់នៅដែលត្រូវបានបំប្លែង ក្នុងតម្លៃក្រោមប្រហែល \$1 លានដុល្លារ ទៅ \$1.5 លានដុល្លារ អាស្រ័យទៅតាមខោនធី និងកែតម្រូវប្រចាំឆ្នាំ)។
- អ្នកខ្ចីត្រូវតែជាប្រជាពលរដ្ឋនៃរដ្ឋ California ក្នុងរយៈពេលមួយឆ្នាំ ចូលរស់នៅក្នុងផ្ទះនោះផ្ទាល់ រកប្រាក់ចំណូលបានតិចជាងពីរដងនៃប្រាក់ចំណូលមធ្យមក្នុងតំបន់ និងបង់ប្រាក់កក់ដំបូងយ៉ាងហោចណាស់ 3%។
- តម្រូវឱ្យសងសញ្ញាប័ណ្ណកម្ចីត្រឡប់មកវិញតាមរយៈការបង់ប្រាក់កម្ចីទិញផ្ទះរបស់ម្ចាស់ផ្ទះមិនមែនសងដោយរដ្ឋនោះទេ។

សេចក្តីសង្ខេបនៃការប៉ាន់ប្រមាណរបស់អ្នកវិភាគនីតិបញ្ញត្តិអំពីផលប៉ះពាល់សារពើពន្ធរបស់រដ្ឋាភិបាលមូលដ្ឋាន និងរដ្ឋ៖

- មិនមានផ្លែចំណាយផ្ទាល់របស់រដ្ឋ ឬរបស់ថ្នាក់មូលដ្ឋានឡើយ។

ស្នាកសន្លឹកឆ្នោត

**អនុញ្ញាតឱ្យចេញសញ្ញាប័ណ្ណកម្ចីសម្រាប់ការស្រាវជ្រាវវេជ្ជសាស្ត្រនៃផ្នែកប្រព័ន្ធសុំវិទ្យា។ លក្ខន្តិកៈ
តាមរយៈគំនិតផ្តួចផ្តើម។** អនុញ្ញាតឱ្យចេញសញ្ញាប័ណ្ណកាតព្វកិច្ចទូទៅចំនួន \$8.4 ពាន់លានដុល្លារ
សម្រាប់ការស្រាវជ្រាវផ្នែកប្រព័ន្ធសុំវិទ្យា និងការព្យាបាលដោយប្រើប្រព័ន្ធសុំវិទ្យា ដោយពាក់កណ្តាល
ត្រូវផ្តល់ទៅឱ្យវិទ្យាស្ថានស្រាវជ្រាវ វេជ្ជសាស្ត្រមិនរកប្រាក់ចំណេញមួយដែលជាបុត្រសម្ព័ន្ធរបស់
សាកលវិទ្យាល័យ California ហើយពាក់កណ្តាលទៀតត្រូវផ្តល់ជាជំនួយឥតសំណងសម្រាប់
ការស្រាវជ្រាវ។ **ផលប៉ះពាល់សារពើពន្ធ៖** ការកើនឡើងចំណាយរបស់រដ្ឋពី \$500 លានដុល្លារដល់ \$600
លានដុល្លារ ក្នុងមួយឆ្នាំ។ ក្នុងរយៈពេលប្រហែល 20 ឆ្នាំ ដើម្បីសងសញ្ញាប័ណ្ណកម្ចីស្រាវជ្រាវនេះវិញ
ដោយផ្អែកលើចំណាយមួយផ្នែក ឬទាំងអស់អាចនឹងត្រូវទូទាត់ប៉ះប៉ូវមកវិញ ប្រសិនបើការស្រាវជ្រាវ
ដែលទទួលបានមូលនិធិនោះអាចបង្កើតចំណូលបាន។ **អ្នកគាំទ្រ៖**
Michael J. Fox Foundation; Alzheimer's Los Angeles; Kidney Cancer Assoc; American Nurses
Assoc\CA **អ្នកប្រឆាំង៖** Robert M Kaplan Ph.D.

ចំណងជើង និងសេចក្តីសង្ខេបលើសន្លឹកស្នើសុំ

អនុញ្ញាតឱ្យចេញសញ្ញាប័ណ្ណកម្ចីសម្រាប់ការស្រាវជ្រាវវេជ្ជសាស្ត្រនៃផ្នែកប្រព័ន្ធសុវិទ្យា។ លក្ខន្តិកៈ តាមរយៈគំនិតផ្តួចផ្តើម។

- អនុញ្ញាតឱ្យចេញសញ្ញាប័ណ្ណកម្ចីកាតព្វកិច្ចទូទៅរបស់រដ្ឋចំនួន \$8.4 លានដុល្លារ សម្រាប់ការស្រាវជ្រាវផ្នែកប្រព័ន្ធសុវិទ្យា និងការព្យាបាលដោយប្រើប្រព័ន្ធសុវិទ្យា (បច្ចេកវិទ្យា ដែលប្រើប្រាស់ប្រព័ន្ធសុវិទ្យារបស់រាងកាយដើម្បីព្យាបាលជំងឺ) ដោយពាក់កណ្តាលត្រូវផ្តល់ជូន យ៉ាងជាក់លាក់សម្រាប់ជំងឺមហារីក ជំងឺបេះដូង និងជំងឺអាល់ហ្សែម។
- បែងចែកមូលនិធិស្ទើរគ្នារវាង (1) វិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រមិនរកប្រាក់ចំណេញមួយ ដែលជាបុត្រសម្ព័ន្ធរបស់សាកលវិទ្យាល័យ California និង (2) ជំនួយឥតសំណងសម្រាប់ ការស្រាវជ្រាវសម្រាប់សាកលវិទ្យាល័យ និងស្ថាប័នសាធារណៈ ឬមិនរកប្រាក់ចំណេញ។
- តម្រូវឱ្យអ្នកទទួលបានហិរញ្ញប្បទានលក់បច្ចេកវិទ្យា និងថ្នាំពេទ្យដែលទទួលបានពី ការស្រាវជ្រាវនៅក្នុងរដ្ឋ California ក្នុងតម្លៃទាបជាង 20% នៃតម្លៃមធ្យមថ្នាំកំរិត។
- បែងចែកថវិកាពីមូលនិធិទូទៅ ដើម្បីសងសញ្ញាប័ណ្ណកម្ចីវិញ ដោយមូលនិធិទូទៅនឹង ទទួលបាន 10% នៃថ្លៃសិទ្ធិអាជ្ញាប័ណ្ណ រហូតទាល់តែសញ្ញាប័ណ្ណកម្ចីត្រូវបានសងប្រាក់។

សេចក្តីសង្ខេបនៃការជ្រើសរើសប្រមាណរបស់អ្នកវិភាគនីតិបញ្ញត្តិអំពីផលប៉ះពាល់សារពើពន្ធ របស់រដ្ឋាភិបាលមូលដ្ឋាន និងរដ្ឋ៖

- ការចំណាយរបស់រដ្ឋកើនឡើងពី \$500 ដល់ \$600 លានដុល្លារជារៀងរាល់ឆ្នាំសម្រាប់ រយៈពេលប្រហែល 20 ឆ្នាំ ដើម្បីសងសញ្ញាប័ណ្ណកម្ចីសម្រាប់ការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ។ រដ្ឋអាច នឹងទទួលបានមកវិញនូវផ្នែកខ្លះ ឬទាំងអស់នៃថ្លៃចំណាយនេះនៅក្នុងបណ្តា ទសវត្សរ៍បន្ទាប់ទៀត ប្រសិនបើការស្រាវជ្រាវដែលទទួលបានមូលនិធិនោះ នាំទៅរកការរកឃើញថ្មីៗដែលអាចបង្កើតចំណូលបាន។

ការជ្រើសរើសស្ថានភាពមូលបត្របំណុលរដ្ឋ	
ចំនួនទឹកប្រាក់ដែលបានខ្ចី	\$8.4 លានដុល្លារ
ថ្លៃចំណាយមធ្យមលើការសងត្រឡប់មកវិញប្រចាំឆ្នាំ	\$500 លានដុល្លារដល់ \$600 លានដុល្លារ ក្នុងមួយឆ្នាំ រយៈពេល 20 ឆ្នាំ
ប្រភពនៃការសងត្រឡប់មកវិញ	ប្រាក់ចំណូលពន្ធទូទៅ និងលទ្ធភាពទទួលបាន ចំណូលពី ការរកឃើញថ្មីៗដែលទទួលបានមូលនិធិពី សញ្ញាប័ណ្ណកម្ចីនេះ

ស្ថាប័នសន្តិសុខសង្គម

ហាមឃាត់មិនឱ្យប្រជាពលរដ្ឋបោះឆ្នោតឡើយ លើកលែងតែពួកគេបង្ហាញអត្តសញ្ញាណប័ណ្ណ
ដែលចេញដោយរដ្ឋាភិបាល។ វិសោធនកម្មរដ្ឋធម្មនុញ្ញតាមរយៈគំនិតផ្តួចផ្តើម។ ធ្វើឱ្យ
សន្តិសុខសង្គមធ្វើតាមសំបុត្រអស់សុពលភាព ប្រសិនបើមិនមានសរសេរលេខសម្គាល់ប្តូរខ្ទង់
ចុងក្រោយនៃអត្តសញ្ញាណប័ណ្ណដែលចេញដោយរដ្ឋាភិបាលកំណត់នៅលើស្រោមសំបុត្រ។
ហាមឃាត់ការបោះឆ្នោតដោយផ្ទាល់ ប្រសិនបើមិនបង្ហាញអត្តសញ្ញាណប័ណ្ណដែលចេញដោយ
រដ្ឋាភិបាល។ **ផលប៉ះពាល់សារពើពន្ធ៖** ថ្លៃចំណាយចន្លោះពីររាប់សិបលានដុល្លាររហូតដល់រាប់រយ
លានដុល្លារកម្រិតទាប ក្នុងមួយឆ្នាំ ដើម្បីអនុវត្តកិច្ចការប្រែប្រួលនៃការបោះឆ្នោត។
អ្នកគាំទ្រ៖ The Transparency Foundation; Latino American Political Assn; Howard Jarvis
Taxpayers Assn; CA Women's Leadership Assn **អ្នកប្រឆាំង៖** ACLU California Action;
Common Cause; League of Women Voters of California

ចំណងជើង និងសេចក្តីសង្ខេបលើសន្តិកម្ម

ហាមឃាត់មិនឱ្យប្រជាពលរដ្ឋបោះឆ្នោតឡើយលើកលែងតែពួកគេបង្ហាញអត្តសញ្ញាណប័ណ្ណដែលចេញដោយរដ្ឋាភិបាល។ វិសោធនកម្មរដ្ឋធម្មនុញ្ញតាមរយៈគំនិតផ្តួចផ្តើម។

- ហាមឃាត់ការបោះឆ្នោតតាមសំបុត្រ លើកលែងតែអ្នកបោះឆ្នោតបញ្ជាក់លេខអត្តសញ្ញាណប័ណ្ណដែលចេញដោយរដ្ឋាភិបាលសម្រាប់ការចុះឈ្មោះបោះឆ្នោតរបស់ពួកគេ។
- ធ្វើឱ្យសន្តិកម្មធ្វើតាមសំបុត្រអស់សុពលភាពប្រសិនបើស្រាមសំបុត្រមិនមានរួមបញ្ចូលលេខសម្គាល់ប្តូរខ្ទង់ចុងក្រោយនៃលេខអត្តសញ្ញាណប័ណ្ណដែលចេញដោយរដ្ឋាភិបាលដែលត្រូវគ្នាទៅនឹងលេខដែលបានបញ្ជាក់នៅក្នុងការចុះឈ្មោះរបស់អ្នកបោះឆ្នោត (ឧ. ប្រសិនបើអ្នកបោះឆ្នោតបញ្ជាក់លេខសន្តិសុខសង្គមសម្រាប់ការចុះឈ្មោះប៉ុន្តែបែរជាផ្តល់លេខប័ណ្ណបើកបរនៅលើស្រាមសំបុត្រវិញនោះសន្តិកម្មនឹងមិនត្រូវរាប់បញ្ចូលឡើយ)។
- ហាមឃាត់ការបោះឆ្នោតដោយផ្ទាល់ប្រសិនបើមិនបង្ហាញអត្តសញ្ញាណប័ណ្ណដែលចេញដោយរដ្ឋាភិបាល។
- គម្រូរឱ្យមន្ត្រីរៀបចំបោះឆ្នោតធ្វើការរាយការណ៍ប្រចាំឆ្នាំអំពីភាគរយនៃអ្នកបោះឆ្នោតនៅក្នុងខោនធីនីមួយៗ ដែលពួកគេបានផ្ទៀងផ្ទាត់ស្ថានភាពសញ្ញាភិបាល។

សេចក្តីសង្ខេបនៃការប៉ាន់ប្រមាណរបស់អ្នកវិភាគនីតិបញ្ញត្តិអំពីផលប៉ះពាល់សារពើពន្ធរបស់រដ្ឋាភិបាលមូលដ្ឋាន និងរដ្ឋ៖

- ថ្លៃចំណាយរបស់រដ្ឋាភិបាលរដ្ឋនិងថ្នាក់មូលដ្ឋានចន្លោះពីររាប់សិបលានដុល្លាររហូតដល់រាប់រយលានដុល្លារកម្រិតទាបក្នុងមួយឆ្នាំដើម្បីអនុវត្តកិច្ចសន្យាថ្មីនៃការបោះឆ្នោត។ ថ្លៃចំណាយទាំងនេះគឺអាស្រ័យលើការសម្រេចចិត្តនាពេលអនាគតដោយស្ថាប័ននីតិបញ្ញត្តិ ក្រសួងរដ្ឋរដ្ឋាភិបាលមូលដ្ឋាន និងអ្នកបោះឆ្នោត។

ស្លាកស្លឹកឆ្នោត

កំណត់ហូតពន្ធតែមួយលើកគត់លើអ្នកជាប់ពន្ធមួយចំនួន។ វិសោធនកម្មរដ្ឋធម្មនុញ្ញ និង លក្ខន្តិកៈតាមរយៈគំនិតផ្តួចផ្តើម។ កំណត់ហូតពន្ធ 5% លើអ្នកជាប់ពន្ធមួយចំនួនដែល មានទ្រព្យសកម្មលើសពី \$1 ពាន់លានដុល្លារ ដោយចំណូលនេះនឹងត្រូវយកទៅប្រើប្រាស់ ជាចម្បងសម្រាប់ការថែទាំសុខភាព។ លើកលែងចំណូលទាំងនេះពីលក្ខខណ្ឌតម្រូវតាម រដ្ឋធម្មនុញ្ញសម្រាប់ហិរញ្ញប្បទាន សាលារៀន និងដែនកំណត់នៃការចំណាយ។ **ផលប៉ះពាល់ សារពើពន្ធ៖** ការកើនឡើងចំណូលបណ្តោះអាសន្នចំនួនរាប់សិបបីលានដុល្លារដែលបែងចែក ក្នុងរយៈពេលជាច្រើនឆ្នាំពីពន្ធលើទ្រព្យសម្បត្តិរបស់មហាសេដ្ឋី។ លទ្ធភាពមានការថយចុះ ជាបន្តបន្ទាប់កិច្ចជាង \$1 ពាន់លានដុល្លារក្នុងមួយឆ្នាំ នៃចំណូលពន្ធលើប្រាក់ចំណូលពី មហាសេដ្ឋី។ **អ្នកគាំទ្រ៖** US Senator Bernie Sanders; SEIU United Healthcare Workers West **អ្នកប្រឆាំង៖** California Primary Care Association; California School Boards Association; California Taxpayers Association

ចំណងជើង និងសេចក្តីសង្ខេបលើសន្តិកម្ម

កំណត់ហូតពន្ធតែមួយលើកកត់លើអ្នកជាប់ពន្ធមួយចំនួន។ វិសោធនកម្មរដ្ឋធម្មនុញ្ញ និងលក្ខន្តិកៈតាម រយៈកំណត់ផ្តល់ឡើង។

- កំណត់ហូតពន្ធតែមួយលើកកត់ហូតដល់ 5% លើអ្នកជាប់ពន្ធមួយចំនួនដែលមានទ្រព្យសកម្មក្នុងបញ្ជីកំណត់ដែលមានតម្លៃលើសពី \$1 ពាន់លានដុល្លារ ដោយទ្រព្យសកម្មក្នុងបញ្ជីកំណត់រួមមានអាជីវកម្ម មូលបត្រ ស្នាដៃសិល្បៈ វត្ថុប្រមូលសន្សំទុក និងកម្មសិទ្ធិបញ្ញា ប៉ុន្តែមិនរាប់បញ្ចូលអចលនទ្រព្យ និងប្រាក់សោធននិវត្តន៍ព្រមទាំងគណនីប្រុងនិវត្តន៍មួយចំនួនឡើយ។
- បែងចែក 90% នៃចំណូលពន្ធទាំងនេះសម្រាប់ការថែទាំសុខភាព និង 10% សម្រាប់ជំនួយស្បៀងអាហារ ឬកម្មវិធីពាក់ព័ន្ធនឹងការអប់រំ និងហាមឃាត់ការប្រើប្រាស់ចំណូលទាំងនេះដើម្បីជំនួសឱ្យ ហិរញ្ញប្បទានមានស្រាប់សម្រាប់គោលបំណងទាំងនេះ។
- លើកលែងចំណូលពន្ធទាំងនេះពីលក្ខខណ្ឌតម្រូវតាមរដ្ឋធម្មនុញ្ញសម្រាប់ហិរញ្ញប្បទានសាលារៀន ថវិកាប្រុង និងដែនកំណត់នៃការចំណាយរបស់រដ្ឋ។

សេចក្តីសង្ខេបនៃការប៉ាន់ប្រមាណរបស់អ្នកវិភាគនីតិបញ្ញត្តិអំពីផលប៉ះពាល់សារពើពន្ធរបស់រដ្ឋាភិបាលមូលដ្ឋាន និងរដ្ឋ៖

- ការកើនឡើងចំណូលរបស់រដ្ឋជាបណ្តោះអាសន្នពីពន្ធទីលើទ្រព្យសម្បត្តិរបស់មហាសេដ្ឋី។ ចំណូលពីពន្ធលើទ្រព្យសម្បត្តិទាំងនេះ ប្រហែលជានឹងកើនឡើងសរុបដល់រាប់សិបពាន់លានដុល្លារ ដោយបែងចែកក្នុងរយៈពេលជាច្រើនឆ្នាំ។
- លទ្ធភាពមានការថយចុះជាបន្តបន្ទាប់តិចជាង \$1 ពាន់លានដុល្លារក្នុងមួយឆ្នាំ នៃចំណូលពន្ធលើប្រាក់ចំណូលរបស់រដ្ឋដែលប្រមូលបានពីមហាសេដ្ឋី។

ស្នាមសន្លឹកឆ្នោត

ហាមឃាត់ការបង្កើតពន្ធទំរប់សំរង្គ ដែលដកចំណូលចេញពីដែនកំណត់នៃការចំណាយរបស់រង្គ។ តម្រូវឱ្យមានសវនកម្មសម្រាប់ពន្ធពិសេសថ្មីរបស់រង្គ។ វិសោធនកម្មរដ្ឋធម្មនុញ្ញតាមរយៈគំនិតផ្តួចផ្តើម។ និរាករណ៍ពន្ធទាំងឡាយរបស់រង្គដែលបានដាក់ឱ្យប្រើប្រាស់ក្រោយថ្ងៃទី 1 ខែមករា ឆ្នាំ 2026 ដែលលើកលែងចំណូលរបស់ខ្លួនពីដែនកំណត់នៃការចំណាយរបស់រង្គដែលអនុម័តដោយអ្នកបោះឆ្នោត។ តម្រូវឱ្យមានសវនកម្មមុនការបោះឆ្នោត និងសវនកម្មជាប្រចាំនូវកម្មវិធីនានាដែលទទួលបានមូលនិធិពីពន្ធពិសេសថ្មី។ ផលប៉ះពាល់សារពើពន្ធ៖ ផលប៉ះពាល់សារពើពន្ធសុទ្ធគឺមិនទាន់ដឹងនៅឡើយទេ ដោយសារវាអាស្រ័យលើសេចក្តីសម្រេចនាពេលអនាគតដោយអ្នកបោះឆ្នោត ស្ថាប័ននីតិបញ្ញត្តិ និងអ្នកបង្កើតគោលនយោបាយផ្សេងៗទៀត។ អ្នកគាំទ្រ៖ CA Society of Certified Public Accountants (CalCPAs); CalAsian Chamber of Commerce; California Taxpayers Association (CalTax) អ្នកប្រឆាំង៖ US Senator Bernie Sanders; SEIU United Healthcare Workers West

ចំណងជើង និងសេចក្តីសង្ខេបលើសន្តិកម្ម

ហាមឃាត់ការបង្កើតពន្ធទីររបស់រដ្ឋ ដែលដកចំណូលចេញពីដែនកំណត់នៃការចំណាយរបស់រដ្ឋ។ តម្រូវឱ្យមានសវនកម្មសម្រាប់ពន្ធពិសេសថ្មីរបស់រដ្ឋ។ វិសោធនកម្មរដ្ឋធម្មនុញ្ញតាមរយៈគំនិតផ្តួចផ្តើម។

- ហាមឃាត់ការបង្កើតពន្ធទីររបស់រដ្ឋដែលដកចំណូលរបស់ខ្លួនចេញពីដែនកំណត់នៃការចំណាយរបស់រដ្ឋ ដែលត្រូវបានអនុម័តដោយអ្នកបោះឆ្នោតក្នុងឆ្នាំ 1979។
- សម្រាប់ពន្ធពិសេសទូទាំងរដ្ឋ តម្រូវឱ្យមាន (1) សវនកម្មមុនការបោះឆ្នោតលើកម្មវិធីនានាដែលនឹងត្រូវទទួលបានហិរញ្ញប្បទានពីពន្ធពិសេសដែលស្នើឡើងដោយអ្នកបោះឆ្នោត និង(2)សវនកម្មជាប្រចាំលើកម្មវិធីនានាដែលទទួលបានមូលនិធិពីពន្ធពិសេសដែលបានដាក់ឱ្យប្រើប្រាស់ក្រោយថ្ងៃទី 1 ខែមករា ឆ្នាំ 2026។
- ចែងថាវិធានការដែលអនុម័តដោយអ្នកបោះឆ្នោតផ្សេងទៀតដែលមាននៅលើសន្តិកម្ម ឆ្នោតជាមួយគ្នានោះនឹងត្រូវចាត់ទុកជាមោឃៈប្រសិនបើវិធានការទាំងនោះផ្ទុយនឹងវិធានការនេះ ហើយវិធានការនេះទទួលបានសំឡេងឆ្នោតកាំទ្រច្រើនជាង។

សេចក្តីសង្ខេបនៃការប៉ាន់ប្រមាណរបស់អ្នកវិភាគនីតិបញ្ញត្តិ អំពីផលប៉ះពាល់សារពើពន្ធរបស់រដ្ឋាភិបាលមូលដ្ឋាន និងរដ្ឋ

- មិនទាន់ដឹងពីផលប៉ះពាល់សារពើពន្ធសុទ្ធនៅឡើយទេ។ការកើនឡើងថ្លៃចំណាយសម្រាប់សវនកររដ្ឋ California ដើម្បីអនុវត្តលក្ខខណ្ឌតម្រូវនៃសវនកម្មថ្មីទាំងតែមួយលើកគត់ និងជាបន្តបន្ទាប់លើកម្មវិធីនានាដែលទទួលបានមូលនិធិពីពន្ធពិសេស។ថ្លៃចំណាយទាំងនេះភាគច្រើននឹងត្រូវទូទាត់សងពីចំណូលថ្មីដែលប្រមូលបានពីពន្ធពិសេសទាំងនោះ។លទ្ធភាពនៃការសន្សំសំចៃដែលផ្សារភ្ជាប់ទៅនឹងការអនុវត្តអនុសាសន៍នានាពីសវនកម្ម។

ស្នាកសន្លឹកឆ្នោត

ហាមឃាត់ការបង្កើតពន្ធទីៗរបស់រដ្ឋលើចលនទ្រព្យផ្ទាល់ខ្លួន និងពន្ធមួយចំនួនរបស់រដ្ឋដែលមានអានុភាពប្រតិសកម្ម។ វិសោធនកម្មរដ្ឋធម្មនុញ្ញតាមរយៈគំនិតផ្តួចផ្តើម។ ហាមឃាត់រាល់ការបង្កើតពន្ធទីៗរបស់រដ្ឋ (1) ដែលត្រូវបានកំណត់ហូតលើកម្មសិទ្ធិនៃចលនទ្រព្យផ្ទាល់ខ្លួន (រាល់វត្ថុទាំងឡាយដែលមនុស្សគ្រប់គ្រងកម្មសិទ្ធិ ក្រៅពីអចលនទ្រព្យ) ឬ (2) ដែលត្រូវអនុវត្តមានអានុភាពប្រតិសកម្មផ្អែកលើសកម្មភាពកន្លងមករបស់អ្នកជាប់ពន្ធ។ និករណ៍ពន្ធទាំងឡាយដែលបានដាក់ឱ្យប្រើប្រាស់ក្រោយថ្ងៃទី 1 ខែមករា ឆ្នាំ 2026 ដែលផ្ទុយនឹងវិធានការនេះ។ **ផលប៉ះពាល់សារពើពន្ធ៖** លទ្ធភាពដែលចំណូលពីពន្ធនឹងមិនកើនឡើងច្រើនដូចមុនឡើយនាពេលអនាគត។ **អ្នកគាំទ្រ៖** CA Professional Firefighters; State Building & Construction Trades Council of CA; AMVETS Department of CA **អ្នកប្រឆាំង៖** US Senator Bernie Sanders; SEIU United Healthcare Workers West

ចំណងជើង និងសេចក្តីសង្ខេបលើសន្លឹកឆ្នោត

ហាមឃាត់ការបង្កើតពន្ធទីៗរបស់រដ្ឋលើចលនទ្រព្យផ្ទាល់ខ្លួននិងពន្ធមួយចំនួនរបស់រដ្ឋដែលមានអានុភាពប្រតិសកម្ម។ វិសោធនកម្មរដ្ឋធម្មនុញ្ញតាមរយៈគំនិតផ្តួចផ្តើម។

- ហាមឃាត់ការបង្កើតពន្ធទីៗរបស់រដ្ឋលើចលនទ្រព្យផ្ទាល់ខ្លួនរួមមានផលប្រយោជន៍អាជីវកម្មកម្មសិទ្ធិបញ្ញានិងទ្រព្យសកម្មហិរញ្ញវត្ថុ(រួមទាំងទ្រព្យសកម្មនៅក្នុងគណនីបម្រុងនិវត្តន៍និងគណនីវិនិយោគផងដែរ)។
- ហាមឃាត់ការបង្កើតពន្ធទីៗរបស់រដ្ឋដែលមានអានុភាពប្រតិសកម្មផ្អែកលើការប្រព្រឹត្តសកម្មភាពឬស្ថានភាពរបស់អ្នកជាប់ពន្ធដែលបានកើតឡើងមុនកាលបរិច្ឆេទចូលជាធរមាននៃពន្ធទីនោះ។
- អនុវត្តចំពោះពន្ធទីៗទាំងឡាយណាដែលត្រូវបានដាក់ឱ្យប្រើប្រាស់ ឬចូលជាធរមាននៅឬក្រោយថ្ងៃទី 1 ខែមករា ឆ្នាំ 2026។
- ចែងថាវិធានការដែលអនុម័តដោយអ្នកបោះឆ្នោតផ្សេងទៀតដែលមាននៅលើសន្លឹកឆ្នោតជាមួយគ្នានោះនឹងត្រូវបាត់ទុកជាមោឃៈប្រសិនបើវិធានការទាំងនោះផ្ទុយនឹងវិធានការនេះ ហើយវិធានការនេះទទួលបានសំឡេងឆ្នោតគាំទ្រច្រើនជាង។

សេចក្តីសង្ខេបនៃការប៉ាន់ប្រមាណរបស់អ្នកវិភាគនីតិបញ្ញត្តិអំពីផលប៉ះពាល់សារពើពន្ធរបស់រដ្ឋាភិបាលមូលដ្ឋាន និងរដ្ឋ៖

- លទ្ធភាពដែលចំណូលពីពន្ធនឹងមិនកើនឡើងច្រើនដូចមុនឡើយនាពេលអនាគត។

ស្លាកសន្លឹកឆ្នោត

ដាក់កម្រិតលើសមត្ថភាពរបស់អ្នកបោះឆ្នោតក្នុងការបង្កើនចំណូលសម្រាប់សេវារដ្ឋាភិបាលមូលដ្ឋាន។ វិសោធនកម្មរដ្ឋធម្មនុញ្ញនីតិបញ្ញត្តិដាក់កម្រិតលើសមត្ថភាពរបស់អ្នកបោះឆ្នោតក្នុងការអនុម័តពន្ធពិសេសក្នុងស្រុកដែលស្នើឡើងដោយអ្នកបោះឆ្នោតតាមរយៈការដំឡើងភាគរយនៃសំឡេងឆ្នោតដែលចាំបាច់ដើម្បីអនុម័តវិធានការសន្លឹកឆ្នោតទាំងនោះពីសំឡេងភាគច្រើន (លើសពី 50%) ទៅជាពីរភាគបី ដោយចាប់ពីថ្ងៃទី 1 ខែមករា ឆ្នាំ 2027។

ផលប៉ះពាល់សារពើពន្ធ៖ លទ្ធភាពដែលចំណូលពន្ធរបស់រដ្ឋាភិបាលមូលដ្ឋាននឹងមិនកើនឡើងច្រើនដូចមុនឡើយនាពេលអនាគតដោយសារតែកម្រិតអតិបរមាខ្ពស់ជាងមុននៃសំឡេងឆ្នោតសម្រាប់ពន្ធមួយចំនួន។ **អ្នកគាំទ្រ៖** California Taxpayers Association; Family Business Association of California; California Hispanic Chambers of Commerce **អ្នកប្រឆាំង៖** California Professional Firefighters; California Federation of Teachers; Nurse Alliance of SEIU CA.

ចំណងជើង និងសេចក្តីសង្ខេបលើសន្លឹកឆ្នោត

ដាក់កម្រិតលើសមត្ថភាពរបស់អ្នកបោះឆ្នោតក្នុងការបង្កើនចំណូលសម្រាប់សេវារដ្ឋាភិបាលមូលដ្ឋាន។ វិសោធនកម្មរដ្ឋធម្មនុញ្ញនីតិបញ្ញត្តិ។

- បច្ចុប្បន្ននេះ រដ្ឋាភិបាលមូលដ្ឋានត្រូវតែទទួលបានការអនុម័តពីភាគីភាគីពីអ្នកបោះឆ្នោតដើម្បីដាក់ បន្ត សុពលភាព ឬបង្កើនពន្ធពិសេស (ពន្ធដែលត្រូវបានបម្រុងទុកសម្រាប់គោលបំណងជាក់លាក់ណាមួយ) ដែលពួកគេដាក់បញ្ចូលទៅក្នុងសន្លឹកឆ្នោត។ ទោះជាយ៉ាងណាក៏ដោយ លក្ខខណ្ឌតម្រូវសំឡេងឆ្នោតពីភាគីនេះ នាពេលបច្ចុប្បន្នមិនទាន់យកមកអនុវត្តចំពោះពន្ធពិសេសដែលបានដាក់បញ្ចូលទៅក្នុងសន្លឹកឆ្នោតតាមរយៈការប្រមូលហត្ថលេខារបស់អ្នកបោះឆ្នោតនោះឡើយ។
- វិធានការនេះនឹងដាក់កម្រិតលើសមត្ថភាពរបស់អ្នកបោះឆ្នោតក្នុងការអនុម័តពន្ធពិសេសក្នុងស្រុកដែលស្នើឡើងដោយអ្នកបោះឆ្នោតតាមរយៈការដំឡើងភាគរយនៃសំឡេងឆ្នោត ដែលចាំបាច់ដើម្បីអនុម័តវិធានការសន្លឹកឆ្នោតទាំងនោះ ពីសំឡេងភាគច្រើន (លើសពី 50%) ទៅជាភាគីភាគី។
- អនុវត្តចំពោះវិធានការសន្លឹកឆ្នោតដែលស្នើឡើងដោយអ្នកបោះឆ្នោតហើយត្រូវបានអនុម័តក្រោយថ្ងៃទី 1 ខែមករា ឆ្នាំ 2027។

សេចក្តីសង្ខេបនៃការប៉ាន់ប្រមាណរបស់អ្នកវិភាគនីតិបញ្ញត្តិអំពីផលប៉ះពាល់សារពើពន្ធរបស់រដ្ឋាភិបាលមូលដ្ឋាន និងរដ្ឋ៖

- លទ្ធភាពដែលចំណូលពន្ធរបស់រដ្ឋាភិបាលមូលដ្ឋាននឹងមិនកើនឡើងច្រើនដូចមុនឡើយ នាពេលអនាគតដោយសារតែកម្រិតអតិបរមាខ្ពស់ជាងមុននៃសំឡេងឆ្នោតសម្រាប់ពន្ធមួយចំនួន។

ស្ថាប័នស្តីកន្ត្រាត

តម្រូវឱ្យគ្លីនិកសុខភាពសហគមន៍ចំណាយ 90% នៃចំណូលលើសេវាកម្មវិជ្ជា។
លក្ខន្តិកៈតាមរយៈគំនិតផ្តួចផ្តើម។ ដាក់ទណ្ឌកម្មពិន័យលើមជ្ឈមណ្ឌលសុខភាពដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់កម្រិតសហព័ន្ធដែលមិនរកប្រាក់ចំណេញ(គ្លីនិកសហគមន៍ដែលផ្តល់ការថែទាំបឋមដល់តំបន់និងប្រជាជនដែលខ្វះខាតសេវាវេជ្ជសាស្ត្រ)ទាំងឡាយណាដែលចំណាយតិចជាង 90% នៃចំណូលលើ “សេវាកម្មវិជ្ជា” ដែលលើកកម្ពស់គោលបំណងសប្បុរសធម៌របស់ពួកគេ រួមមាន ប៉ុន្តែមិនកំណត់ត្រឹមសេវាកម្មថែទាំអ្នកជំងឺនោះឡើយ។ **ផលប៉ះពាល់លើសារពើពន្ធៈ** ការកើនឡើងចំណាយរបស់រដ្ឋក្នុងកម្រិតរាប់សិបលានដុល្លារទាបក្នុងមួយឆ្នាំដោយគ្របដណ្តប់ទូទាត់សងតាមរយៈកម្រៃសេវាផ្សេងៗ។ **អ្នកគាំទ្រ៖** មិនបានដាក់បញ្ជូន **អ្នកប្រឆាំង៖** American Academy of Pediatrics CA; CA School Nurses Org; CA Academy of Family Physicians; CA Medical Assoc.

ចំណងជើង និងសេចក្តីសង្ខេបលើសន្តិកស្នាម

តម្រូវឱ្យក្តីនីតិសុខភាពសហគមន៍ចំណាយ 90% នៃចំណូលលើសេវាកម្មវិធី។ លក្ខន្តិកៈតាមរយៈគំនិតផ្តួចផ្តើម។

- ដាក់ទណ្ឌកម្មពិន័យលើមជ្ឈមណ្ឌលសុខភាពដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់កម្រិតសហព័ន្ធដែលមិនរកប្រាក់ចំណេញ (ក្តីនីតិសហគមន៍ដែលផ្តល់ការថែទាំបឋមដល់តំបន់ និងប្រជាជនដែលខ្វះខាតសេវាវេជ្ជសាស្ត្រ) ទាំងឡាយណាដែលចំណាយតិចជាង 90% នៃចំណូលលើ “សេវាកម្មវិធី” ដែលលើកកម្ពស់គោលបំណងសប្បុរសធម៌របស់ពួកគេ រួមមានប៉ុន្តែមិនកំណត់ត្រឹមសេវាកម្មថែទាំអ្នកជំងឺនោះឡើយ។ ក្រសួងសុខាភិបាលសាធារណៈអាចនឹងលើកលែងលក្ខខណ្ឌតម្រូវលើការចំណាយបានក្នុងករណីមានកាលៈទេសៈពិសេស។
- អនុញ្ញាតឱ្យអគ្គនាយកដ្ឋានបោះពុម្ពផ្សាយការណែនាំដែលកំណត់អំពីការចំណាយគ្រប់លក្ខខណ្ឌវិនិច្ឆ័យ។
- ទណ្ឌកម្មពិន័យជាប្រាក់អាចនឹងត្រូវបង្វិលសងមកវិញប្រសិនបើមជ្ឈមណ្ឌលទាំងនោះអនុវត្តបានត្រឹមត្រូវតាមលក្ខខណ្ឌកំណត់ឡើងវិញក្នុងរយៈពេលប្រាំឆ្នាំ។
- អនុញ្ញាតឱ្យមានការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌសម្រាប់ការរាយការណ៍មិនពិត ឬការបំប្លែង សមាមាត្រនៃការចំណាយដោយចេតនា។

សេចក្តីសង្ខេបនៃការប៉ាន់ប្រមាណរបស់អ្នកវិភាគនីតិបញ្ញត្តិអំពីផលប៉ះពាល់សារពើពន្ធរបស់រដ្ឋាភិបាលមូលដ្ឋាន និងរដ្ឋ៖

- ការកើនឡើងចំណាយរបស់រដ្ឋក្នុងកម្រិតរាប់សិបលានដុល្លារទាបក្នុងមួយឆ្នាំ ដើម្បីអនុវត្តលក្ខខណ្ឌតម្រូវថ្មីលើក្តីនីតិថែទាំសុខភាពមិនរកប្រាក់ចំណេញឯកជនមួយចំនួន ដោយគ្របដណ្តប់ទូទាត់សងតាមរយៈកម្រៃសេវាដែលប្រមូលពីក្តីនីតិដែលរងផលប៉ះពាល់ទាំងនោះ។

ស្លាកសន្លឹកឆ្នោត

កែប្រែការវាយតម្លៃផលប៉ះពាល់បរិស្ថានសម្រាប់គម្រោងមួយចំនួន។ លក្ខន្តិកៈ
តាមរយៈគំនិតផ្តួចផ្តើម។ ធ្វើវិសោធនកម្មច្បាប់ស្តីពីគុណភាពបរិស្ថាននៃរដ្ឋ California (CEQA) ដើម្បីពន្លឿនការវាយតម្លៃផលប៉ះពាល់បរិស្ថានសម្រាប់គម្រោងជាក់លាក់មួយចំនួន (រួមទាំងគម្រោងលំនៅឋាន ដឹកជញ្ជូន ទឹក និងគម្រោងសុខាភិបាលភាគច្រើន) ដោយកំណត់កាលបរិច្ឆេទឱសានវាទក្នុងការបញ្ចប់ការវាយតម្លៃបរិស្ថាន និងការដោះស្រាយបណ្តឹងគាំទ្រប្រឆាំងនឹងការអនុម័តគម្រោង។ **ផលប៉ះពាល់លើសារពើពន្ធ៖** ថ្លៃចំណាយដំបូងសម្រាប់រដ្ឋាភិបាលរដ្ឋ និងរដ្ឋាភិបាលមូលដ្ឋាន ដែលទំនងជាស្ថិតក្នុងកម្រិតរាប់សិបលានដុល្លារខ្ពស់ ហើយអាចនឹងលើសពី \$100 លានដុល្លារ ក្នុងមួយឆ្នាំ។ ដោយចំណែកខ្លះត្រូវបានគ្របដណ្តប់ទូទាត់សងតាមរយៈកម្រៃសេវា។ មិនទាន់ច្បាស់លាស់ អាចមានផលប៉ះពាល់លើសារពើពន្ធវិជ្ជមាន ឬអវិជ្ជមានកាន់តែខ្លាំងក្នុង រយៈពេលវែង។ **អ្នកគាំទ្រ៖** California Children's Hospital Association; California Water Association; California Council for Affordable Housing **អ្នកប្រឆាំង៖** Coalition for Clean Air; CA Environmental Voters; Physicians for Social Responsibility, LA; National Wildlife Federation

ចំណងជើង និងសេចក្តីសង្ខេបលើសន្តិកស្នាម

កែប្រែការវាយតម្លៃផលប៉ះពាល់បរិស្ថានសម្រាប់គម្រោងមួយចំនួន។ លក្ខន្តិកៈតាមរយៈគំនិតផ្តួចផ្តើម។

- ធ្វើវិសោធនកម្មច្បាប់ស្តីពីគុណភាពបរិស្ថាននៃរដ្ឋ California (CEQA) ដើម្បីពន្លឿនការវាយតម្លៃផលប៉ះពាល់បរិស្ថានសម្រាប់ប្រភេទគម្រោងជាក់លាក់នានា (រួមទាំងគម្រោងលំនៅឋាន ដឹកជញ្ជូន ទឹកស្អាត សុខាភិបាល ការកាត់បន្ថយគ្រោះអគ្គិភ័យនេះ ព្រៃ អគារអប់រំ លទ្ធភាពចូលប្រើអ៊ីនធឺណិត និងគម្រោងថាមពលស្អាតភាគច្រើន)។ សម្រាប់ប្រភេទគម្រោងទាំងនេះ វិធានការនេះ៖
 - កំណត់កាលបរិច្ឆេទឱសានវាទសម្រាប់ទីភ្នាក់ងារសាធារណៈក្នុងការបញ្ចប់ការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងចាត់វិធានការនានាដែលតម្រូវ។
 - អនុញ្ញាតឱ្យមានការវាយតម្លៃដែលពន្លឿនលឿនជាងមុនលើផលប៉ះពាល់បរិស្ថានដោយដាក់កម្រិតលើភាពព្រួយបារម្ភរបស់ទីភ្នាក់ងារសាធារណៈក្នុងការពិចារណាលើជម្រើសគម្រោងផ្សេងៗដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន។
 - កំណត់កាលបរិច្ឆេទឱសានវាទសម្រាប់ការដាក់ពាក្យបណ្តឹង និងការដោះស្រាយបណ្តឹងតវ៉ាប្រឆាំងនឹងការអនុម័តគម្រោង ព្រមទាំងដាក់កម្រិតដែនកម្រិតដែលតុលាការអាចនឹងពិចារណា និងដោះស្រាយដែលតុលាការអាចបង្គាប់បញ្ជាបាន។

សេចក្តីសង្ខេបនៃការប៉ាន់ប្រមាណរបស់អ្នកវិភាគនីតិបញ្ញត្តិអំពីផលប៉ះពាល់សារពើពន្ធរបស់រដ្ឋាភិបាលមូលដ្ឋាន និងរដ្ឋ៖

- ថ្លៃចំណាយដំបូងសម្រាប់រដ្ឋាភិបាលរដ្ឋ និងរដ្ឋាភិបាលមូលដ្ឋាន ដែលទំនងជាស្ថិតក្នុងកម្រិតរាប់សិបលានដុល្លារខ្ពស់ក្នុងមួយឆ្នាំ ហើយអាចនឹងលើសពី \$100 លានដុល្លារក្នុងមួយឆ្នាំ ដើម្បីអនុវត្តនីតិវិធីថ្មីនៃការពិនិត្យតាមដានគម្រោង និងការប្តឹងតវ៉ានៅតុលាការសម្រាប់គម្រោងដែលគ្រប់លក្ខខណ្ឌកំណត់។ កម្រៃសេវាដែលបង់ដោយអ្នកស្នើសុំគម្រោង និងបុគ្គលដែលដាក់ពាក្យបណ្តឹងនឹងជួយទូទាត់សងខ្លះនៃថ្លៃចំណាយទាំងនេះ។
- ក្នុងរយៈពេលវែងជាងនេះ ផលប៉ះពាល់គឺមិនទាន់ច្បាស់លាស់នៅឡើយទេ ប៉ុន្តែអាចមានផលប៉ះពាល់លើសារពើពន្ធវិជ្ជមាន ឬអវិជ្ជមានច្រើនគួរឱ្យកត់សម្គាល់សម្រាប់រដ្ឋាភិបាលរដ្ឋ និងរដ្ឋាភិបាលមូលដ្ឋាន។ ផលប៉ះពាល់ជាមធ្យមគឺអាស្រ័យមួយផ្នែកលើរបៀបដែលនីតិវិធីថ្មីទាំងនេះផ្លាស់ប្តូរចំនួនគម្រោងគ្រប់លក្ខខណ្ឌដែលត្រូវបានបង្កើត និងថាគម្រោងទាំងនោះមានផលប៉ះពាល់លើបរិស្ថានខុសប្លែកគ្នាដែរឬយ៉ាងណា។